


County of Fresno
Consolidated Presidential Primary Election
Tuesday, March 3, 2020

Ballot Translation Guides Cambodian-Khmer



ខោនធី Fresno
ការបោះឆ្នោតបឋមប្រជុំសេរីស្របធានាធិបតីរួមគ្នា
ថ្ងៃអង្គារ ទី 3 ខែមីនា ឆ្នាំ 2020

ឯកសារណែនាំស្តីពីការបកប្រែសន្លឹកឆ្នោត
ភាសាខ្មែរ



March 3, 2020

This guide translates all contest names and ballot designations for this election.

Only the contest names and ballot designations that you are eligible to vote on based on your voting precinct will appear on your Official Ballot.

When reviewing your Official Ballot, refer to the corresponding contest names and ballot designations in the Ballot Translation Guide for translations in Cambodian-Khmer.

Mark your vote by filling in the oval for your selections on your Official Ballot only.

ឯកសារណែនាំស្តីពីការបោះឆ្នោតសន្លឹកឆ្នោត – ភាសាខ្មែរ

ថ្ងៃទី 3 ខែមីនា ឆ្នាំ 2020

ឯកសារណែនាំនេះបកប្រែរាល់ឈ្មោះបេក្ខជន និង នាមកត្តានៃសន្លឹកឆ្នោតស្រមាប់ការបោះឆ្នោតនេះ ។

មាននាមបេក្ខជន និង នាមកត្តានៃសន្លឹកឆ្នោតប៉ុណ្ណោះដែលអ្នកមានសិទ្ធិបោះឆ្នោតជាយ៉ាងជាក់លាក់លើមណ្ឌលបោះឆ្នោតរបស់អ្នកដែលនឹងបង្ហាញនៅលើសន្លឹកឆ្នោតផ្លូវការរបស់អ្នក ។

នៅពេលពិនិត្យមើលសន្លឹកឆ្នោតផ្លូវការរបស់អ្នក សូមមើលឈ្មោះបេក្ខជន និង ការប្រើសេរីសសន្លឹកឆ្នោតនៅតែដល់ត្រូវគ្នានៅក្នុងឯកសារណែនាំស្តីពីការបោះឆ្នោតស្រមាប់ការបោះឆ្នោតភាសា ខ្មែរ ។

គូសនៅលើការបោះឆ្នោតរបស់អ្នកដោយបំពេញនៅក្នុងរង្វង់រាងពង្រកេពើស្រមាប់ការប្រើសេរីសរបស់អ្នកនៅលើសន្លឹកឆ្នោតផ្លូវការតែប៉ុណ្ណោះ ។

INSTRUCTIONS TO VOTERS:

1. To vote you must completely darken the oval ● next to your choice. You must use a black or blue pen.
2. If you make a mistake, contact the Elections Office at (559) 600-8683 or ask the election worker at a Vote Center.
3. To vote for a qualified person whose name is not on the ballot, completely darken the oval ● AND write in the qualified name on the write-in line for that race.

VOTE LIKE THIS: ●

សេចក្តីណែនាំចំពោះអ្នកបោះឆ្នោត ៖

1. ដើម្បីបោះឆ្នោត អ្នកត្រូវតែគូសបំពេញរង្វង់រាងពង្រកេពើឲ្យខ្មៅទាំងស្រុង ● ដែលនៅជាប់នឹងជម្រើសរបស់អ្នក ។ អ្នកត្រូវតែប្រើប៊ិចពណ៌ខ្មៅ ឬខៀវ ។
2. ប្រសិនបើអ្នកធ្វើឱ្យមានកំហុសណាមួយ សូមទាក់ទងទៅការិយាល័យបោះឆ្នោតតាមរយៈលេខ (559) 600-8683 ឬ សាកសួរទៅកាន់បុគ្គលិកបោះឆ្នោតធ្វើការ នៅមណ្ឌលបោះឆ្នោត ។
3. ដើម្បីបោះឆ្នោតឲ្យបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាមួយកែដល់មិនមានឈ្មោះនៅលើសន្លឹកឆ្នោត សូមគូសបំពេញរង្វង់រាងពង្រកេពើឲ្យខ្មៅទាំងស្រុង ● ហើយ សរសេរឈ្មោះបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅលើបន្ទាត់សរសេរលេខឈ្មោះស្រមាប់ការប្រកួតប្រជែងនោះ ។

សូមបោះឆ្នោតដូចនេះ ៖ ●

NO PARTY PREFERENCE VOTERS:

Voting for President depends on your party registration. You are registered as a No Party Preference voter. Therefore, the contest of President does not appear on this ballot. If you want to vote for President, call 559-600-8683, email to Clerk-elections@FresnoCountyCa.gov, or fax to 559-488-3279 by February 25, 2020 to request that an American Independent, Democratic or Libertarian ballot be mailed to you; or visit a vote center up to and including March 3, 2020.

អ្នកបោះឆ្នោតដែលគ្មានគណបក្សអាទិភាព ៖

ការបោះឆ្នោតប្រើសេរីស្របធានាធិបតីភាពលើការចុះឈ្មោះគណបក្សរបស់អ្នក ។ អ្នកត្រូវបានចុះឈ្មោះជាអ្នកបោះឆ្នោតដែលគ្មានគណបក្សអាទិភាព ។ ដូច្នេះ ការប្រកួតប្រជែងប្រើសេរីស្របធានាធិបតីមិនមាននៅក្នុងសន្លឹកឆ្នោតនេះទេ ។ ប្រសិនបើអ្នកចង់បោះឆ្នោតប្រើសេរីស្របធានាធិបតី សូមទូរស័ព្ទទៅលេខ 559-600-8683 អ៊ីមែលទៅ Clerk-elections@FresnoCountyCa.gov ឬ ទូរសារទៅលេខ 559-488-3279 ត្រឹមថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2020 ដើម្បីស្នើសុំសន្លឹកឆ្នោតគណបក្សអាមេរិកកាំងឯករាជ្យ ប្រជាធិបតេយ្យ ឬ សេរីនិយម ត្រូវបានផ្ញើទៅអ្នក ឬ ទៅមណ្ឌលបោះឆ្នោតរហូតដល់ ឬ នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2020 ។

PARTY-NOMINATED OFFICES:

Only voters who disclosed a preference upon registering to vote for the same party as the candidate seeking the nomination of any party for the Presidency or election to a party committee may vote for that candidate at the primary election, unless the party has adopted a rule to permit non-party voters to vote in its primary elections.

តំណែងដែលតែងតាំងដោយគណបក្ស ៖

មានតែអ្នកបោះឆ្នោតដែលបានបង្ហាញអាទិភាពក្នុងពេលចុះឈ្មោះដើម្បីបោះឆ្នោតជូនគណបក្សដូចគ្នាទៅនឹងបក្សជនដែលកំពុងស្វែងរកការតែងតាំងពីគណបក្សណាមួយដើម្បីឈរឈ្មោះជាប្រធានាធិបតី ឬការបោះឆ្នោតចំពោះគណៈកម្មការគណបក្សប៉ុណ្ណោះ ដែលអាចបោះឆ្នោតជូនបេក្ខជននៅក្នុងការបោះឆ្នោតបឋមបាន លុះត្រាតែគណបក្សអនុម័តច្បាប់ដើម្បីអនុញ្ញាតឱ្យអ្នកបោះឆ្នោតក្រៅគណបក្សដើម្បីធ្វើការបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមរបស់ខ្លួន ។

DEMOCRATIC ប្រជាធិបតេយ្យ	REPUBLICAN សាធារណរដ្ឋ	AMERICAN INDEPENDENT អាមេរិកឯករាជ្យ
PRESIDENT OF THE UNITED STATES ប្រធានាធិបតីសហរដ្ឋអាមេរិក	PRESIDENT OF THE UNITED STATES ប្រធានាធិបតីសហរដ្ឋអាមេរិក	PRESIDENT OF THE UNITED STATES ប្រធានាធិបតីសហរដ្ឋអាមេរិក
PRESIDENT OF THE UNITED STATES PRESIDENTIAL PREFERENCE អាទិភាពបេក្ខភាពប្រធានាធិបតីសហរដ្ឋ អាមេរិក	PRESIDENT OF THE UNITED STATES PRESIDENTIAL PREFERENCE អាទិភាពបេក្ខភាពប្រធានាធិបតីសហរដ្ឋ អាមេរិក	PRESIDENT OF THE UNITED STATES PRESIDENTIAL PREFERENCE អាទិភាពបេក្ខភាពប្រធានាធិបតីសហរដ្ឋ អាមេរិក
Vote for One សូមបោះឆ្នោតប្រើសេរីសម្រាប់	Vote for One សូមបោះឆ្នោតប្រើសេរីសម្រាប់	Vote for One សូមបោះឆ្នោតប្រើសេរីសម្រាប់
<input type="radio"/> ELIZABETH WARREN	<input type="radio"/> BILL WELD	<input type="radio"/> CHARLES KRAUT
<input type="radio"/> MARIANNE WILLIAMSON	<input type="radio"/> ROQUE "ROCKY" DE LA FUENTE	<input type="radio"/> J.R. MYERS
<input type="radio"/> ANDREW YANG	<input type="radio"/> MATTHEW JOHN MATERN	<input type="radio"/> DON BLANKENSHIP
<input type="radio"/> ROQUE "ROCKY" DE LA FUENTE III	<input type="radio"/> ZOLTAN G. ISTVAN	<input type="radio"/> PHIL COLLINS
<input type="radio"/> JOHN K. DELANEY	<input type="radio"/> DONALD J. TRUMP	<input type="radio"/> ROQUE "ROCKY" DE LA FUENTE
<input type="radio"/> AMY KLOBUCHAR	<input type="radio"/> ROBERT ARDINI	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> BERNIE SANDERS	<input type="radio"/> JOE WALSH	
<input type="radio"/> JOE SESTAK	<input type="radio"/> _____ Write-in / សរសេរចូល	
<input type="radio"/> TOM STEYER		
<input type="radio"/> DEVAL PATRICK		
<input type="radio"/> MICHAEL BENNET		
<input type="radio"/> MICHAEL R. BLOOMBERG		
<input type="radio"/> MOSIE BOYD		
<input type="radio"/> CORY BOOKER		
<input type="radio"/> PETE BUTTIGIEG		
<input type="radio"/> JOSEPH R. BIDEN		
<input type="radio"/> TULSI GABBARD		
<input type="radio"/> MARK STEWART GREENSTEIN		
<input type="radio"/> JULIÁN CASTRO		
<input type="radio"/> MICHAEL A. ELLINGER		
<input type="radio"/> _____ Write-in / សរសេរចូល		

DEMOCRATIC ប្រជាធិបតេយ្យ	DEMOCRATIC ប្រជាធិបតេយ្យ	REPUBLICAN សាធារណរដ្ឋ
CENTRAL COMMITTEE 4TH SUPERVISORIAL DISTRICT គណៈកម្មាធិការកណ្តាល មណ្ឌលត្រួតពិនិត្យទី 4	CENTRAL COMMITTEE 5TH SUPERVISORIAL DISTRICT គណៈកម្មាធិការកណ្តាល មណ្ឌលត្រួតពិនិត្យទី 5	CENTRAL COMMITTEE 2ND SUPERVISORIAL DISTRICT គណៈកម្មាធិការកណ្តាល មណ្ឌលត្រួតពិនិត្យទី 2
Vote for no more than Four បោះឆ្នោតមិនឲ្យលើសពីបួន	Vote for no more than Five បោះឆ្នោតមិនឲ្យលើសពីប្រាំ	Vote for no more than Seven បោះឆ្នោតមិនឲ្យលើសពីប្រាំពីរ
<input type="radio"/> EVA RUIZ Bilingual Teacher គ្រូបង្រៀនពីរភាសា	<input type="radio"/> DAVID L. ROWELL Attorney មេធាវី	<input type="radio"/> SUSAN L. ABBOTT Retired Administrative Secretary លេខាធិការរដ្ឋបាលចូលនិវត្តន៍
<input type="radio"/> JEWEL HURTADO Mother/City Councilmember ម្តាយ/សមាជិកក្រុមប្រឹក្សាក្រុង	<input type="radio"/> ANGELITA S. HURTADO School Psychologist ចិត្តវិទូសាលា	<input type="radio"/> MARY BETH WYNN Recruitment Specialist អ្នកងារទេសប្រជុំសេរីសបុគ្គលិក
<input type="radio"/> MARLIN DICK Translator អ្នកបកប្រែ	<input type="radio"/> JAMES WILLIAMS Registered Nurse គិលានុបដ្ឋាកែដលបានចុះក្នុងបញ្ជី	<input type="radio"/> ELIZABETH KOLSTAD Businesswoman ពាណិជ្ជការិនី
<input type="radio"/> ESTELLA KESSLER Retired School Secretary លេខាធិការសាលាចូលនិវត្តន៍	<input type="radio"/> JENI-ANN KREN Retired Psychologist ចិត្តវិទូចូលនិវត្តន៍	<input type="radio"/> MARTHA KOLSTAD Business Owner ម្ចាស់អាជីវកម្ម
<input type="radio"/> DOUG KESSLER Political/Labor Consultant ទ្រឹបក្សនយោបាយ/ការងារ	<input type="radio"/> HUGO HERNANDEZ MORRISON Office Worker បុគ្គលិកការិយាល័យ	<input type="radio"/> MARTHA R. KISTLER Business Women ពាណិជ្ជការិនី
<input type="radio"/> ARACELI GARCIA MUNOZ Communications Assistant ជំនួយការទំនាក់ទំនង	<input type="radio"/> ISAAC R. GUDINO Student និស្សិត	<input type="radio"/> ANDRE N. MINUTH Physician គ្រូពេទ្យ
<input type="radio"/> MAGDALENA GOMEZ Associate Executive Director នាយក្របតិបត្តិរង	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> BARBARA E. BARSTOW Realtor ភ្នាក់ងារអចលនទ្រព្យ
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> GLENDON BECKER Businessman អ្នកជំនួញ
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល
<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល	<input type="radio"/> _____ Write-in / សរសេរចូល

VOTER-NOMINATED AND NONPARTISAN OFFICES:

All voters, regardless of the party preference they disclosed upon registration, or refusal to disclose a party preference, may vote for any candidate for a voter-nominated or nonpartisan office. The party preference, if any, designated by a candidate for a voter-nominated office is selected by the candidate and is shown for the information of the voters only. It does not imply that the candidate is nominated or endorsed by the party or that the party approves of the candidate. The party preference, if any, of a candidate for a nonpartisan office does not appear on the ballot.

មុខតំណែងតែងតាំងដោយអ្នកបោះឆ្នោត និងឥតនិន្នាការ ៖

អ្នកបោះឆ្នោតទាំងអស់ ដោយមិនគិតពីគណបក្សអាទិភាពដែលពួកគេបានបង្ហាញនៅពេលចុះឈ្មោះបោះឆ្នោត ឬ បានបង្ហាញមិនបង្ហាញអាទិភាពគណបក្ស ក៏អាចបោះឆ្នោតឲ្យបេក្ខជនណាមួយស្របមតិមុខតំណែងតែងតាំងដោយអ្នកបោះឆ្នោត ឬឥតនិន្នាការ ។ អាទិភាពគណបក្ស បើសិនជាមានត្រូវបានកំណត់ដោយបេក្ខជនស្របមតិមុខតំណែងតែងតាំងដោយអ្នកបោះឆ្នោត ត្រូវបានប្រើសេរីសដោយបេក្ខជន និង ត្រូវបានបង្ហាញជាព័ត៌មានដល់អ្នកបោះឆ្នោតប៉ុណ្ណោះ ។ វាមិនមានន័យថាបេក្ខជននោះត្រូវបានតែងតាំង ឬបានយល់ព្រមដោយគណបក្ស ឬអនុម័តលើបេក្ខជននោះទេ ។ គណបក្សអាទិភាព បើសិនមាន បេក្ខជនមុខតំណែងឥតនិន្នាការ មិនមាននៅលើសន្លឹកឆ្នោតទេ ។

UNITED STATES REPRESENTATIVE តំណាងរាស្ត្រសហរដ្ឋអាមេរិក	UNITED STATES REPRESENTATIVE តំណាងរាស្ត្រសហរដ្ឋអាមេរិក	UNITED STATES REPRESENTATIVE តំណាងរាស្ត្រសហរដ្ឋអាមេរិក
CONGRESSIONAL DISTRICT 4 មណ្ឌលសភា 4	CONGRESSIONAL DISTRICT 16 មណ្ឌលសភា 16	CONGRESSIONAL DISTRICT 21 មណ្ឌលសភា 21
Vote for One សូមបោះឆ្នោតប្រើសេរីសមួយ	Vote for One សូមបោះឆ្នោតប្រើសេរីសមួយ	Vote for One សូមបោះឆ្នោតប្រើសេរីសមួយ
<input type="radio"/> JULIANNE BENZEL Party Preference: REP American Historian/Educator គណបក្សអាទិភាព ៖ សាធារណរដ្ឋ ប្រវត្តិវិទូអាមេរិកាំង/អ្នកអប់រំ	<input type="radio"/> ESMERALDA SORIA Party Preference: DEM Fresno Councilmember/Professor គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ សមាជិកក្រុមប្រឹក្សា Fresno / សាស្ត្រាចារ្យ	<input type="radio"/> ROQUE "ROCKY" DE LA FUENTE Party Preference: REP President/CEO/Businessman គណបក្សអាទិភាព ៖ សាធារណរដ្ឋ ប្រធាន/នាយក្រុមតិបត្តិ/អ្នកជំនួញ
<input type="radio"/> JAMIE BYERS Party Preference: REP State Parole Agent គណបក្សអាទិភាព ៖ សាធារណរដ្ឋ ភ្នាក់ងារដោះលែងរដ្ឋ	<input type="radio"/> KEVIN COOKINGHAM Party Preference: REP Businessman/Education Consultant គណបក្សអាទិភាព ៖ សាធារណរដ្ឋ អ្នកជំនួញ/អ្នកប្រឹក្សាផ្នែកអប់រំ	<input type="radio"/> RICARDO DE LA FUENTE Party Preference: DEM President/CEO គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ ប្រធាន/នាយក្រុមតិបត្តិ
<input type="radio"/> JACOB THOMAS Party Preference: REP Local Business Owner គណបក្សអាទិភាព ៖ សាធារណរដ្ឋ ម្ចាស់អាជីវកម្មក្នុងមូលដ្ឋាន	<input type="radio"/> JIM COSTA Party Preference: DEM Farmer/Representative គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ កសិករ/អ្នកតំណាង	<input type="radio"/> DAVID G. VALADAO Party Preference: REP Farmer គណបក្សអាទិភាព ៖ សាធារណរដ្ឋ កសិករ
<input type="radio"/> ROBERT LAWTON Party Preference: NONE Businessman គណបក្សអាទិភាព ៖ គ្មាន អ្នកជំនួញ	<input type="radio"/> KIMBERLY ELIZABETH WILLIAMS Party Preference: DEM Human Resources Director គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ នាយកផ្នែកធនធានមនុស្ស	<input type="radio"/> TJ COX Party Preference: DEM Congressman/Engineer គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ សមាជិកសភា/វិស្វករ
<input type="radio"/> BRYNNE S. KENNEDY Party Preference: DEM Businesswoman គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ ពាណិជ្ជករិនី	<input type="radio"/> Write-in / សរសេរចូល	<input type="radio"/> Write-in / សរសេរចូល
<input type="radio"/> TOM MCCLINTOCK Party Preference: REP United States Representative គណបក្សអាទិភាព ៖ សាធារណរដ្ឋ តំណាងរាស្ត្រសហរដ្ឋអាមេរិក		
<input type="radio"/> Write-in / សរសេរចូល		

UNITED STATES REPRESENTATIVE តំណាងរាស្ត្រសហរដ្ឋអាមេរិក	STATE រដ្ឋ	STATE រដ្ឋ
CONGRESSIONAL DISTRICT 22 មណ្ឌលសភា 22	MEMBER OF THE STATE ASSEMBLY សមាជិកសភាតំណាងរាស្ត្រថ្នាក់រដ្ឋ	MEMBER OF THE STATE ASSEMBLY សមាជិកសភាតំណាងរាស្ត្រថ្នាក់រដ្ឋ
Vote for One សូមបោះឆ្នោតប្រើសេរីសម្រាប់	DISTRICT 23 មណ្ឌលទី 23	DISTRICT 31 មណ្ឌលទី 31
<input type="radio"/> PHIL ARBALLO Party Preference: DEM Small Business Owner គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ ម្ចាស់អាជីវកម្មខ្នាតតូច	Vote for One សូមបោះឆ្នោតប្រើសេរីសម្រាប់	Vote for One សូមបោះឆ្នោតប្រើសេរីសម្រាប់
<input type="radio"/> DARY REZVANI Party Preference: DEM Business Owner/Accountant គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ ម្ចាស់អាជីវកម្ម/គណនេយ្យករ	<input type="radio"/> JIM PATTERSON Party Preference: REP Businessman/Broadcast Executive គណបក្សអាទិភាព ៖ សាធារណរដ្ឋ អ្នកជំនួញ/ម្រន្តីផ្សព្វផ្សាយ	<input type="radio"/> JOAQUIN ARAMBULA Party Preference: DEM Doctor/Assemblymember គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ វេជ្ជបណ្ឌិត/សមាជិកសភា
<input type="radio"/> DEVIN G. NUNES Party Preference: REP United States Representative គណបក្សអាទិភាព ៖ សាធារណរដ្ឋ តំណាងរាស្ត្រសហរដ្ឋអាមេរិក	<input type="radio"/> Write-in / សរសេរចូល	<input type="radio"/> FERNANDO BANUELOS Party Preference: REP Business Owner/Educator គណបក្សអាទិភាព ៖ សាធារណរដ្ឋ ម្ចាស់អាជីវកម្ម/អ្នកអប់រំ
<input type="radio"/> BOBBY BLIATOUT Party Preference: DEM Nonprofit Healthcare Executive គណបក្សអាទិភាព ៖ ប្រជាធិបតេយ្យ នាយក្រុមគិបគ្គីផ្ទៃកែច្នៃទំនាក់ទំនងសុខភាព មិនរកកែប្រែ		<input type="radio"/> Write-in / សរសេរចូល
<input type="radio"/> ERIC GARCIA Party Preference: NONE Father/Graduate Student គណបក្សអាទិភាព ៖ គ្មាន ឪពុក/និស្សិតបញ្ចប់ការសិក្សា		
<input type="radio"/> Write-in / សរសេរចូល		

JUDICIAL តុលាការ	JUDICIAL តុលាការ
JUDGE OF THE SUPERIOR COURT OFFICE NO. 6	JUDGE OF THE SUPERIOR COURT OFFICE NO. 11
ចៅក្រមនៃតុលាការជាន់ខ្ពស់, ការិយាល័យលេខ 6	ចៅក្រមនៃតុលាការជាន់ខ្ពស់, ការិយាល័យលេខ 11
Vote for One សូមបោះឆ្នោតប្រើសេរីសម្រាប់	Vote for One សូមបោះឆ្នោតប្រើសេរីសម្រាប់
<input type="radio"/> GABRIEL L. BRICKEY Chief Deputy District Attorney, County of Fresno នាយករងមេធាវីមណ្ឌល, ខោនធី Fresno	<input type="radio"/> DOUGLAS TREISMAN Senior Deputy District Attorney, County of Fresno មេធាវីមណ្ឌលជាន់ខ្ពស់រង, ខោនធី Fresno
<input type="radio"/> Write-in / សរសេរចូល	<input type="radio"/> ELIZABETH A. EGAN Attorney/Businesswoman/Rancher មេធាវី/ពាណិជ្ជករនី/ម្ចាស់កសិដ្ឋាន
	<input type="radio"/> Write-in / សរសេរចូល

FRESNO COUNTY ខោនធី FRESNO	FRESNO COUNTY ខោនធី FRESNO	FRESNO COUNTY ខោនធី FRESNO
COUNTY SUPERVISOR 2ND DISTRICT អ្នកត្រួតពិនិត្យខោនធី មណ្ឌលទី 2	COUNTY SUPERVISOR 3RD DISTRICT អ្នកត្រួតពិនិត្យខោនធី មណ្ឌលទី 3	COUNTY SUPERVISOR 5TH DISTRICT អ្នកត្រួតពិនិត្យខោនធី មណ្ឌលទី 5
Vote for One សូមបោះឆ្នោតប្រជុំសេរីសម្រាប់	Vote for One សូមបោះឆ្នោតប្រជុំសេរីសម្រាប់	Vote for One សូមបោះឆ្នោតប្រជុំសេរីសម្រាប់
<input type="radio"/> STEVE BRANDAU Businessman/County Supervisor អ្នកជំនួញ/អ្នកត្រួតពិនិត្យខោនធី	<input type="radio"/> SAL QUINTERO Fresno County Supervisor អ្នកគ្រប់គ្រងខោនធី Fresno	<input type="radio"/> NATHAN MAGSIG Incumbent ក្នុងតំណែង
<input type="radio"/> Write-in / សរសេរចូល	<input type="radio"/> Write-in / សរសេរចូល	<input type="radio"/> Write-in / សរសេរចូល

CITY OF FRESNO ក្រុង FRESNO	CITY OF FRESNO ក្រុង FRESNO	CITY OF FRESNO ក្រុង FRESNO
FRESNO MAYOR អភិបាលក្រុង FRESNO	FRESNO CITY COUNCIL DISTRICT 2 ក្រុមប្រឹក្សាក្រុង FRESNO មណ្ឌលទី 2	FRESNO CITY COUNCIL DISTRICT 6 ក្រុមប្រឹក្សាក្រុង FRESNO មណ្ឌលទី 6
Vote for One សូមបោះឆ្នោតប្រជុំសេរីសម្រាប់	Vote for One សូមបោះឆ្នោតប្រជុំសេរីសម្រាប់	Vote for One សូមបោះឆ្នោតប្រជុំសេរីសម្រាប់
<input type="radio"/> RICHARD B. RENTERIA	<input type="radio"/> MIKE KARBASSI Councilmember/Small Businessman សមាជិកក្រុមប្រឹក្សា/ពាណិជ្ជករខ្នាតតូច	<input type="radio"/> GARRY BREDEFELD Clinical Psychologist/Businessman អ្នកចិត្តសាស្ត្រខាងព្យាបាល/អ្នកជំនួញ
<input type="radio"/> FLOYD D. HARRIS JR. Contractor/Bus Driver អ្នកម៉ៅការ/អ្នកបើករថយន្តក្រុង	<input type="radio"/> Write-in / សរសេរចូល	<input type="radio"/> Write-in / សរសេរចូល
<input type="radio"/> NICKOLAS WILDSTAR Recording Artist/Father សិល្បករថត/ឪពុក	CITY OF FRESNO ក្រុង FRESNO	
<input type="radio"/> JERRY DYER Retired Police Chief មេប៉ូលីសចូលនិវត្តន៍	FRESNO CITY COUNCIL DISTRICT 4 ក្រុមប្រឹក្សាក្រុង FRESNO មណ្ឌលទី 4	
<input type="radio"/> ANDREW JANZ Violent Crimes Prosecutor ព្រះរាជអាជ្ញាឧក្រិដ្ឋកម្មហិង្សា	Vote for One សូមបោះឆ្នោតប្រជុំសេរីសម្រាប់	
<input type="radio"/> BRIAN E. JEFFERSON Consultant អ្នកប្រឹក្សា	<input type="radio"/> NATHAN ALONZO Community Relations Director នាយកទំនាក់ទំនងសហគមន៍	
<input type="radio"/> BILL GATES Business Owner ម្ចាស់អាជីវកម្ម	<input type="radio"/> TYLER MAXWELL Public Safety Representative អ្នកតំណាងសុវត្ថិភាពសាធារណៈ	
<input type="radio"/> Write-in / សរសេរចូល	<input type="radio"/> Write-in / សរសេរចូល	

MEASURES SUBMITTED TO THE VOTERS វិធានការដែលបានដាក់ជូនអ្នកបោះឆ្នោត	CITY ក្រុង	SCHOOL សាលារៀន
STATE រដ្ឋ	B - CITY OF REEDLEY TRANSACTION AND USE TAX (50% +1 REQUIRED TO PASS) B - ប្រតិបត្តិការក្រុង REEDLEY និងប្រើប្រាស់ពន្ធ (50% +1 ដើម្បីអនុម័ត)	D - PARLIER UNIFIED SCHOOL DISTRICT - GENERAL OBLIGATION BOND (55% REQUIRED TO PASS) D - មណ្ឌលសិក្សាធិការរួម PARLIER-សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទូទៅ (55% ដើម្បីអនុម័ត)
STATE PROPOSITION 13 សេចក្តីស្នើរបស់រដ្ឋលេខ 13		
<p>13. AUTHORIZES BONDS FOR FACILITY REPAIR, CONSTRUCTION, AND MODERNIZATION AT PUBLIC PRESCHOOLS, K-12 SCHOOLS, COMMUNITY COLLEGES, AND UNIVERSITIES. LEGISLATIVE STATUTE. Authorizes \$15 billion in state general obligation bonds for construction and modernization of public education facilities. Fiscal Impact: Increased state costs to repay bonds estimated at about \$740 million per year (including interest) over the next 35 years.</p> <p>13. អនុម័តលើសញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចសម្រាប់ការជួសជុលអគារ ការសាងសង់ និង ការធ្វើទំនើបកម្មនៅសាលាមតេយ្យសាធារណៈ, សាលា K-12, មហាវិទ្យាល័យសហគមន៍ និង សាកលវិទ្យាល័យនានា ។ លក្ខន្តិកៈអង្គនីតិបញ្ញត្តិ ។ អនុម័តថវិកាចំនួន \$15 ប៊ីលាននៅក្នុងសញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទូទៅរបស់រដ្ឋសម្រាប់ការសាងសង់ និង ការធ្វើទំនើបកម្មអាគារអប់រំសាធារណៈ ។ ផលប៉ះពាល់សារពើពន្ធ ៖ បើកើនតម្លៃនៃការបង់សងប័ណ្ណកម្ចីកាតព្វកិច្ច ជាមធ្យមប្រហែល \$740 លានដុល្លារក្នុងមួយឆ្នាំ (រួមទាំងការប្រាក់) លើស ពី 35 ឆ្នាំទៀត ។</p>	<p>B. REEDLEY PUBLIC SAFETY & VITAL CITY SERVICES MEASURE: To maintain 911 emergency response times, police protection, neighborhood patrols, anti-gang and drug programs; repair streets, alleys, potholes, and other infrastructure; maintain neighborhood parks, youth, after-school, and senior programs; retain and attract local businesses; address homelessness; and provide other services; shall the City of Reedley enact a 3/4¢ sales tax providing approximately \$1,500,000 annually, requiring annual audits and 10 year review, with all funds benefitting Reedley residents?</p> <p>B. សុវត្ថិភាពសាធារណៈក្រុង REEDLEY និង វិធានការសេវាសំខាន់ៗរបស់ក្រុង ៖ ដើម្បីរក្សាឲ្យបាននូវពេលវេលាឆ្លើយតបគ្រោះអាសន្ន 911 កិច្ចការពាររបស់ប៉ូលីស ការរក្សាភ្នាក់ងារមូលដ្ឋាន កម្មវិធីប្រឆាំងក្រុមអន្តរាគមន៍ និងប្រឡាក់ប្រឡាញ់ ។ ការជួសជុលផ្លូវធំ ផ្លូវជ្រុងជ្រោយ គ្រលុក និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ។ ថែទាំសួនក្នុងមូលដ្ឋាន កម្មវិធីយុវជន កម្មវិធីក្រោយសាលា និង កម្មវិធីសុខុមាលភាព ។ រក្សាឲ្យបាននិង ទាក់ទាញអាជីវកម្មក្នុងមូលដ្ឋាន ។ ការឆ្លើយតបចំពោះបញ្ហាគ្មានផ្ទះស្នែង និង ផ្តល់សេវាផ្សេងៗ ។ តើក្រុង Reedley អនុម័តច្បាប់ 3/4 ស៊ីនតិចនិកកែប្រែដល់ចំណូលប្រហែល \$1,500,000 ក្នុងមួយឆ្នាំ ត្រូវឲ្យមានសវនកម្មប្រចាំឆ្នាំ និង ការពិនិត្យមើលឡើងវិញក្នុងរយៈពេល 10 ឆ្នាំ ដោយមូលនិធិទាំងអស់ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋ Reedley ដែរ ឬ ទេ ?</p>	<p>D. To improve the quality of local schools; modernize/renovate outdated classrooms, restrooms and school facilities; construct new facilities to reduce student overcrowding; and repair or replace leaky roofs; shall Parlier Unified School District's measure be adopted authorizing \$11,000,000 in bonds at legal interest rates, generating approximately \$613,000 annually while bonds are outstanding with levies of approximately 6 cents per \$100 assessed value, with annual audits, citizens' oversight, no money for salaries and all money for local projects?</p> <p>D. ដើម្បីលើកកម្ពស់គុណភាពសាលាក្នុងមូលដ្ឋាន ធ្វើទំនើបកម្ម/កែលម្អបន្ទប់រៀនដែលចាស់ហួសសម័យ បន្ទប់ទឹក និងសម្ភារៈជាបន្តបន្ទាប់សាលាសាងសង់អាគារសិក្សាថ្មីដើម្បីកាត់បន្ថយភាពចម្លៀកឈែនក្នុងថ្នាក់រៀន និង ការជួសជុល ឬ ប្តូរដំបូលលេចទឹក ។ តើវិធានការរបស់មណ្ឌលសិក្សាធិការរួម Parlier គប្បីអនុម័តឲ្យលក់សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ច \$11,000,000 តាមអត្រាការប្រាក់ស្របច្បាប់ដោយរកចំណូលបានប្រមាណជា \$613,000 ក្នុងមួយឆ្នាំ ។ នៅពេលដែលសញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទាំងសងអស់ដោយត្រូវឲ្យហួតពន្ធប្រហែលជា 6 សេនក្នុងតម្លៃប៉ាន់ស្មាន \$100 ដោយត្រូវមានសវនកម្មប្រចាំឆ្នាំ ការត្រួតពិនិត្យតាមដានពីពលរដ្ឋ ពុំមានលុយបើកប្រាក់ខែ ហើយលុយទាំងអស់សម្រាប់តែគម្រោងនានាក្នុងមូលដ្ឋាន ?</p>
<input type="radio"/> YES / បាទ/ចាស <input type="radio"/> NO / ទេ	<input type="radio"/> YES / បាទ/ចាស <input type="radio"/> NO / ទេ	<input type="radio"/> BONDS-YES / ដាក់-បាទ/ចាស <input type="radio"/> BONDS-NO / ដាក់-ទេ
SCHOOL សាលារៀន	SCHOOL សាលារៀន	SCHOOL សាលារៀន
A - CLOVIS UNIFIED SCHOOL DISTRICT BOND (55% REQUIRED TO PASS) A - សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចមណ្ឌលសិក្សាធិការរួម CLOVIS (55% ដើម្បីអនុម័ត)	C - CENTRAL UNIFIED SCHOOL DISTRICT - GENERAL OBLIGATION BOND (55% REQUIRED TO PASS) C - មណ្ឌលសិក្សាធិការ រួម CENTRAL - សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទូទៅ (55% ដើម្បីអនុម័ត)	E - KINGSBURG JOINT UNION HIGH SCHOOL DISTRICT - GENERAL OBLIGATION BOND (55% REQUIRED TO PASS) E - មណ្ឌលសិក្សាធិការ សហភាពវិទ្យាល័យ KINGSBURG JOINT-សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទូទៅ (55% ដើម្បីអនុម័ត)
<p>A. CLOVIS UNIFIED SCHOOL DISTRICT STUDENT ACHIEVEMENT, SAFETY, REPAIR MEASURE: To improve and repair neighborhood schools including classrooms, labs, vocational/career education; remove hazardous materials where needed; repair aging roofs; improve school safety/security; construct/expand schools reducing overcrowding, shall Clovis Unified School District's measure authorizing \$408 million in bonds at legal interest rates be adopted, levying approximately 6¢ per \$100 assessed valuation (raising \$30 million annually for bonds while outstanding), requiring audits, citizens oversight, all funds for local schools?</p> <p>A. វិធានការជួសជុល សុវត្ថិភាព ចំពោះការសម្រេចបានរបស់សិស្សនៃមណ្ឌលសិក្សាធិការរួម CLOVIS ៖ ដើម្បីធ្វើឲ្យប្រសើរឡើង និងជួសជុលសាលាក្នុងមូលដ្ឋាន រួមបញ្ចូលទាំង ថ្នាក់រៀន ទិពិសាធន៍ ការអប់រំអាជីពការងារ/វិជ្ជាជីវៈ យកចេញនូវសម្ភារៈបង្កគ្រោះថ្នាក់នៅតាមទីតាំងចាំបាច់ ជួសជុលដំបូលចាស់ៗ លើកកម្ពស់សុវត្ថិភាព/សន្តិសុខតាមសាលារៀន សាងសង់/ប្រព័ន្ធសាលារៀនដើម្បីកាត់បន្ថយភាពចម្លៀកឈែនក្នុងថ្នាក់រៀន តើវិធានការរបស់មណ្ឌលសិក្សាធិការរួម Clovis គប្បីអនុម័តឲ្យចេញសញ្ញាប័ណ្ណកម្ចីកាតព្វកិច្ច \$408 លាន តាមអត្រាការប្រាក់ស្របច្បាប់ ដោយហួតពន្ធប្រមាណ 6 ក្នុង \$100 តាមការកំណត់តម្លៃដែលបានប៉ាន់រួច (ប្រមូលបាន \$30 លាន ក្នុងមួយឆ្នាំ) សម្រាប់សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចដែលមិនទាន់សងអស់) ត្រូវឲ្យមានសវនកម្ម ការត្រួតពិនិត្យពីពលរដ្ឋមូលនិធិទាំងអស់គឺសម្រាប់តែសាលារៀនក្នុងមូលដ្ឋាន ទេ ?</p>	<p>C. To build a new elementary school, complete the new high school, renovate, construct, repair and equip classrooms and school facilities, upgrade electrical, water and technology infrastructure, and improve school safety and security, shall the Central Unified School District measure authorizing \$120,000,000 in bonds be adopted, with rates within legal limits, an estimated levy of 6 cents per \$100 of assessed value (averaging \$6.8 million annually) through 2054, annual audits, citizen's oversight and all money spent on local projects?</p> <p>C. ដើម្បីកសាងសាលាបឋមសិក្សាថ្មីបញ្ចប់ការកសាងវិទ្យាល័យថ្មី កែលម្អ សាងសង់ជួសជុល និងបំពាក់គ្រឿងបរិក្ខារក្នុងបន្ទប់រៀន និង សាលារៀន កែលម្អអគ្គិសនី ទឹក និង ហេដ្ឋារចនាសម្ព័ន្ធលើកម្រិតវិទ្យា រួមទាំងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសន្តិសុខសាលារៀន តើមណ្ឌលសិក្សាធិការរួម Central គប្បីអនុម័តទឹកប្រាក់ចំនួន \$120,000,000 នៅក្នុងសញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចដែលត្រូវបានអនុម័តដោយអត្រាការប្រាក់ក្នុងដែនកំណត់ស្របច្បាប់ ដោយហួតពន្ធប្រហែលជា 3 សេនក្នុងតម្លៃប៉ាន់ស្មាន \$100 (ជាមធ្យម \$6.8 លានដុល្លារក្នុងមួយឆ្នាំ) ដល់ឆ្នាំ 2054 ដោយធ្វើសវនកម្មប្រចាំឆ្នាំ មានការត្រួតពិនិត្យតាមដានពីពលរដ្ឋ ហើយថវិកាទាំងអស់ត្រូវបានចំណាយតែលើគម្រោងក្នុងមូលដ្ឋានទេ ?</p>	<p>E. To improve the quality of high school facilities without increasing the estimated tax rate; repair/replace leaky roofs; improve student access to computers and modern technology; and modernize/renovate classrooms, restrooms and school facilities; shall Kingsburg Joint Union High School District's measure be adopted authorizing \$17,000,000 in bonds at legal interest rates, generating approximately \$1,000,000 annually while bonds are outstanding with levies of approximately 3 cents per \$100 assessed value, with annual audits, citizens' oversight and no money for salaries?</p> <p>E. ដើម្បីលើកកម្ពស់គុណភាពអាគារមណ្ឌលសិក្សាវិទ្យាល័យដោយមិនបង្កើននូវអត្រាពន្ធតាមការប៉ាន់ស្មាន ជួសជុល/ប្តូរដំបូលលេចទឹក លើកកម្ពស់ការប្រើប្រាស់របស់សិស្សានុសិស្សចំពោះកុំព្យូទ័រនិង បច្ចេកវិទ្យាទំនើបៗ ព្រមទាំង ធ្វើទំនើបកម្ម/កែលម្អបន្ទប់រៀន បន្ទប់ទឹកនិងសម្ភារៈជាបន្តបន្ទាប់សាលានោះ តើវិធានការរបស់មណ្ឌលសិក្សាធិការសហភាពវិទ្យាល័យ Kingsburg Joint គប្បីអនុម័តឲ្យលក់សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ច \$17,000,000 តាមអត្រាការប្រាក់ស្របច្បាប់ដោយរកចំណូលបានប្រមាណជា \$1,000,000 ក្នុងមួយឆ្នាំ ។ នៅពេលដែលសញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទាំងសងអស់ដោយត្រូវឲ្យហួតពន្ធប្រហែលជា 3 សេនក្នុងតម្លៃប៉ាន់ស្មាន \$100 ដោយមានសវនកម្មប្រចាំឆ្នាំ ការត្រួតពិនិត្យតាមដានពីពលរដ្ឋ ហើយពុំមានថវិកាបើកប្រាក់ខែ ?</p>
<input type="radio"/> BONDS-YES / ដាក់-បាទ/ចាស <input type="radio"/> BONDS-NO / ដាក់-ទេ	<input type="radio"/> BONDS-YES / ដាក់-បាទ/ចាស <input type="radio"/> BONDS-NO / ដាក់-ទេ	<input type="radio"/> BONDS-YES / ដាក់-បាទ/ចាស <input type="radio"/> BONDS-NO / ដាក់-ទេ

CITY ក្រុង	SCHOOL សាលារៀន	CITY ក្រុង
G - CITY OF ORANGE COVE PARCEL TAX (66.67% REQUIRED TO PASS) G - ពន្ធក្បាលដីក្រុង ORANGE COVE (66.67% ដើម្បីអនុម័ត)	J - MERCED COMMUNITY COLLEGE DISTRICT - GENERAL OBLIGATION BOND (55% REQUIRED TO PASS) J - មណ្ឌលសិក្សាធិការមហាវិទ្យាល័យសហគមន៍ MERCED - សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទូទៅ (55% ដើម្បីអនុម័ត)	L - CITY OF SELMA LICENSE GAMING ESTABLISHMENT (50% +1 REQUIRED TO PASS) L - ការបង្កើតល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណក្រុង SELMA (50% +1 ដើម្បីអនុម័ត)
G. ORANGE COVE POLICE AND FIRE EMERGENCY SAFETY MEASURE. Improve public safety and emergency response times; maintain the number of police officers; fight crime/gangs/drugs; provide modern firefighting equipment, with all money used only for local Police and Fire, shall Orange Cove establish an annual special \$36 parcel tax for single-family homes and specified amounts for multifamily, commercial, agricultural, industrial parcels, expected to raise about \$98,000 annually for four years, with independent Citizen Oversight? G. វិធានការសម្រាប់ប៉ូលិស និងសុវត្ថិភាពអគ្គិភ័យនៃក្រុង ORANGE COVE ។ ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសាធារណៈ និង រយៈពេលឆ្លើយតបក្នុងការសង្គ្រោះបន្ទាន់ រក្សាចំនួនមន្ត្រីសមត្ថកិច្ច ការប្រឆាំងបទល្មើស/ ក្មេងទំនើង/ប្រេត្យង់ ផ្តល់នូវឧបករណ៍ពន្លត់អគ្គិភ័យទំនើប ជាមួយនឹងថវិកាទាំងអស់ប្រើប្រាស់ស្រមោលបែកលើប៉ូលិស និង ពន្លត់អគ្គិភ័យក្នុងមូលដ្ឋាន ។ ត្រឹមក្នុង Orange Cove គប្បីប្រើប្រាស់ពន្ធក្បាលដីពិសេសស្របចំនួន \$36 ស្រមោលផ្ទះមួយគ្រួសារ និង ចំនួនកំណត់មួយស្រមោល ផ្ទះពហុគ្រួសារ ពាណិជ្ជកម្ម កសិកម្ម ក្បាលដីឧស្សាហកម្ម ដែលនឹងរំពឹងថានឹងប្រមូលបានប្រហែល \$98,000 ប្រចាំឆ្នាំក្នុងរយៈពេលបួនឆ្នាំ ហើយស្ថិតក្រោមការត្រួតពិនិត្យឯករាជ្យប្រើប្រាស់ជាពិសេស ដែរ ឬ ទេ ? <input type="radio"/> YES /បាទ/ចាស <input type="radio"/> NO / ទេ	J. MERCED COLLEGE REPAIR, SAFETY AND JOB TRAINING MEASURE. To upgrade job training/instructional classrooms, science/computer labs; improve student safety, emergency communication/security systems, shall Merced Community College District's measure authorizing \$247,000,000 in bonds at legal rates, levying \$25/\$100,000 assessed valuation (\$14,600,000 annually) while bonds are outstanding be approved, requiring audits/citizen oversight, no money for administrators' salaries, all funds used locally to improve opportunities for veterans, remove asbestos/lead paint and acquire, construct, repair sites, facilities, equipment? J. ការជួលជុល សុវត្ថិភាព និង វិធានការបណ្តុះបណ្តាលការងាររបស់មហាវិទ្យាល័យ MERCED ។ ដើម្បីធ្វើទំនើបកម្មការបណ្តុះបណ្តាលការងារ/ ថ្នាក់រៀន បន្ទប់វិទ្យាសាស្ត្រ/កុំព្យូទ័រ ការលើកកម្ពស់សុវត្ថិភាពនិស្សិត និង ប្រព័ន្ធទំនាក់ទំនងគ្រាអាសន្ន/សន្តិសុខ តើវិធានការបណ្តុះបណ្តាលសិក្សាធិការមហាវិទ្យាល័យសហគមន៍ Merced គប្បីត្រូវអនុម័តឱ្យលក់សញ្ញាប័ណ្ណកម្ចីក្នុងតម្លៃ \$247,000,000 តាមអត្រាស្របច្បាប់ដោយហ្វុតពន្ធ \$25/\$100,000 តាមតម្លៃប៉ាន់ស្មាន (\$14,600,000 ក្នុងមួយឆ្នាំ) ខណៈពេលដែលសញ្ញាប័ណ្ណកម្ចីនៅមិនទាន់សង់អស់ ទាមទារឱ្យមានសវនកម្ម/ការពិនិត្យតាមដានពីលើរដ្ឋ ពុំមានប្រាក់ខែស្រមោលអ្នករដ្ឋបាល មូលនិធិទាំងអស់ត្រូវបានប្រើប្រាស់ក្នុងមូលដ្ឋានដើម្បីលើកកម្ពស់ឱកាសស្រមោលអតីតយុទ្ធជនសម្ភារតេឡេទ្រាផ្ទៃក្នុងដែលមានផ្ទុករូបធាតុដុតមិនឆេះ/សារធាតុសំណ និង ការលាបថ្មីសាងសង់ ជួសជុលទីតាំង អាគារ ប្រៀងបរិក្ខារ ដែរ ឬ ទេ ? <input type="radio"/> BONDS-YES / ដាក់-បាទ/ចាស <input type="radio"/> BONDS-NO / ដាក់-ទេ	L. Shall one licensed gambling establishment in which any controlled games permitted by law, such as draw poker, low-ball poker, panguine (pan), seven-card stud, or other lawful card games or tile games, are played, be allowed in the City of Selma? L. តើការបង្កើតល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណមួយដោយយកល្បែងស៊ីសងប្រគល់ និង ត្រូវបានអនុញ្ញាតដោយច្បាប់ដូចជា បៀដៃ បៀដៃឱបិល ផែនឃ្លីន (ផែន) ក្បាច់បៀប្រាំពីរ សន្លឹក ឬ ល្បែងបៀសន្លឹក ឬ ល្បែងបៀស្របច្បាប់ផ្សេងៗទៀតត្រូវបានអនុញ្ញាតឱ្យមាននៅក្នុងក្រុង Selma ដែរ ឬ ទេ ? <input type="radio"/> YES /បាទ/ចាស <input type="radio"/> NO / ទេ
<input type="radio"/> YES /បាទ/ចាស <input type="radio"/> NO / ទេ	SCHOOL សាលារៀន	<input type="radio"/> YES /បាទ/ចាស <input type="radio"/> NO / ទេ
H - WASHINGTON UNIFIED SCHOOL DISTRICT - GENERAL OBLIGATION BOND (55% REQUIRED TO PASS) H - មណ្ឌលសិក្សាធិការសាលារួម WASHINGTON - សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទូទៅ (55% ដើម្បីអនុម័ត)	K - CUTLER-OROSI JOINT UNIFIED SCHOOL DISTRICT PARCEL TAX (66.67% REQUIRED TO PASS) K - ពន្ធក្បាលដីនៃមណ្ឌលសិក្សាធិការសាលារួម CUTLER-OROSI JOINT (66.67% ដើម្បីអនុម័ត)	SCHOOL សាលារៀន
H. To improve the quality of local schools; repair/replace outdated heating, ventilation and air-conditioning systems; modernize/renovate or construct classrooms, restrooms and school facilities; and repair or replace leaky roofs; shall Washington Unified School District issue \$46,000,000 of bonds at legal rates, generating on average \$2,600,000 annually while the bonds are outstanding at a rate of approximately 6 cents per \$100 assessed value, with annual audits, independent citizens' oversight, no money for salaries and all money staying local? H. ដើម្បីលើកកម្ពស់គុណភាពសាលារៀនក្នុងមូលដ្ឋាន ជួសជុល/ប្តូរប្រព័ន្ធកំដៅ ប្រព័ន្ធខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ប្រហុសសម័យចេញ។ ធ្វើទំនើបកម្មកែលម្អ ឬសាងសង់បន្ទប់រៀន បន្ទប់ស្រមោក និងកន្លែងសិក្សាឡើងវិញ ព្រមទាំងជួសជុល ឬប្តូរដំបូលលេចធ្លោយចេញ។ តើមណ្ឌលសិក្សាធិការរួម Washington គប្បីប្រកាសសញ្ញាប័ណ្ណកម្ចី \$46,000,000 តាមអត្រាស្របច្បាប់ដែលបង្កើតចំណូលបានជាមធ្យមប្រចាំឆ្នាំចំនួន \$2,600,000 នៅពេលដែលសញ្ញាប័ណ្ណកម្ចីត្រូវបានប្រើប្រាស់ 6 សេនក្នុងតម្លៃប៉ាន់ស្មាន \$100 ដោយត្រូវមានការធ្វើសវនកម្មប្រចាំឆ្នាំ ការត្រួតពិនិត្យរបស់ពលរដ្ឋឯករាជ្យ តែគ្មានថវិកាស្រមោលប្រើប្រាស់កែខ ហើយប្រាក់ទាំងអស់ស្ថិតនៅក្នុងមូលដ្ឋាន ដែរ ឬ ទេ ? <input type="radio"/> BONDS-YES / ដាក់-បាទ/ចាស <input type="radio"/> BONDS-NO / ដាក់-ទេ 	K. អគារលេងកីឡា និង កម្មវិធីអភិវឌ្ឍន៍សម្រាប់យុវវ័យ ។ ដើម្បីផ្តល់មូលនិធិដល់ភាពចាំបាច់ក្នុងប្រតិបត្តិការរបស់អាគារកីឡា Cutler-Orosi និងអភិវឌ្ឍកម្មវិធីការកែកំសាន្តនៅក្នុងតំបន់ Cutler-Orosi ដើម្បីលើកកម្ពស់សកម្មភាពយុវជនរួមមានកីឡា សិល្បៈ ត្រន្តី និងបទពិសោធន៍ផ្សេងៗ ដែលអភិវឌ្ឍន៍ស្ម័គ្រចិត្តពេញវ័យឱ្យក្លាយជាពលរដ្ឋសកម្មមានទំនួលខុសត្រូវនោះ តើគប្បីត្រូវប្រកាសពន្ធក្បាលដី \$38.00 ក្នុងមួយក្បាលដី ដោយកែសម្រួលលើចំណាយរស់នៅប្រចាំឆ្នាំ ដើម្បីប្រមូលបានប្រមាណ \$196,308 ក្នុងមួយឆ្នាំ ដរាបណាគណៈកម្មការសាលា Cutler-Orosi នៅជាអ្នកទទួលខុសត្រូវលើកម្មវិធី ។ <input type="radio"/> YES / បាទ/ចាស <input type="radio"/> NO / ទេ	M - FRESNO UNIFIED SCHOOL DISTRICT - GENERAL OBLIGATION BOND (55% REQUIRED TO PASS) M - មណ្ឌលសិក្សាធិការសាលារួម FRESNO - សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទូទៅ (55% ដើម្បីអនុម័ត)
<input type="radio"/> BONDS-YES / ដាក់-បាទ/ចាស <input type="radio"/> BONDS-NO / ដាក់-ទេ	<input type="radio"/> YES / បាទ/ចាស <input type="radio"/> NO / ទេ	M. CLASSROOM IMPROVEMENT, CAMPUS SAFETY, CAREER EDUCATION MEASURE To provide quality schools; increase safety/security; attract/retain teachers; improve career education, technology, science classrooms; remove lead/asbestos; upgrade heating/air conditioning; renovate, repair, construct, acquire, equip facilities; shall Fresno Unified School District's measure authorizing \$325 million in bonds requiring audits/oversight, legal rates, all funds for local schools, projected levy of \$60 per \$100,000 of assessed valuation, \$24.1 million annually while bonds are outstanding, be approved? M. វិធានការកែលម្អថ្នាក់រៀន សុវត្ថិភាពបរិវេណសាលារៀន ការអប់រំអាជីពការងារ ដើម្បីផ្តល់សាលារៀនដែលមានគុណភាព បង្កើនសុវត្ថិភាព/សន្តិសុខទាក់ទង/រក្សាគ្រូ កែលម្អការអប់រំអាជីព បេច្ចកវិទ្យា ថ្នាក់រៀនវិទ្យាសាស្ត្រ យកចេញនូវសារធាតុ សំណ/អាសេបសូស ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ កំដៅ/ម៉ាស៊ីនត្រជាក់ កែកុន ជួសជុល សាងសង់ ទិញ បំពាក់ប្រគៀងបរិក្ខារ ។ តើវិធានការបណ្តុះបណ្តាលសិក្សារួម Fresno គប្បីផ្តល់ការអនុញ្ញាតនូវចំនួនទឹកប្រាក់ \$325 លានក្នុងសញ្ញាប័ណ្ណកម្ចីដែលត្រូវបានអនុម័តសវនកម្ម/ត្រួតពិនិត្យ តាមអត្រាស្របច្បាប់ហើយមូលនិធិទាំងអស់ស្រមោលបែកសាលាក្នុងមូលដ្ឋាន ដោយបានព្យាករណ៍ថា ហ្វុតពន្ធបានចំនួន \$60 ក្នុង \$100,000 នៃតម្លៃប៉ាន់ស្មាន ដោយទទួលបានទឹកប្រាក់ចំនួន \$24.1 លានដារៀងរាល់ឆ្នាំខណៈពេលដែលសញ្ញាប័ណ្ណកម្ចីនៅមិនទាន់សង់អស់ ត្រូវបានអនុម័ត ដែរ ឬ ទេ ? <input type="radio"/> BONDS-YES / ដាក់-បាទ/ចាស <input type="radio"/> BONDS-NO / ដាក់-ទេ
		END OF BALLOT ចប់សន្លឹកឆ្នោត